


វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩៖ ចម្លើយនៃសំណួររបស់អ្នក




ហេតុអ្វីខ្ញុំគួរទៅចាក់វ៉ាក់សាំង?

- ដើម្បីការពារខ្លួនខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំ
- រក្សាសុវត្ថិភាពដល់ប្រជាជន
- ជួយបញ្ឈប់ការរាលដាលនៃជម្ងឺនៅក្នុងសហគមន៍
- ធ្វើជាគំរូដល់អ្នកដទៃរួមទាំងដល់ប្រជាជននៃទីក្រុង ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំ អ្នករួមការ



សំណួរដែលតែងសួរជាញឹកញាប់ ដែលយើងខ្ញុំនឹងឆ្លើយ៖

- តើយើងដឹងយ៉ាងដូចម្តេចថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពនិងសុវត្ថិភាព?
- ហេតុអ្វីយើងគួរជឿជាក់លើវ៉ាក់សាំងនេះ?
- តើមានបច្ចេកវិជ្ជាថ្មីដែលកំពុងត្រូវបានប្រើដែរឬទេ ហើយតើវាមានគ្រោះថ្នាក់ដល់ខ្ញុំទេ?
- តើ EUA គឺជាអ្វី ហើយតើវាមានសារៈសំខាន់អ្វីសម្រាប់ខ្ញុំ?
- វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពក្នុងការការពារខ្ញុំចាប់ផ្តើមពីពេលណា និងរយៈពេលយូរប៉ុណ្ណាដែរ?
- តើខ្ញុំនៅតែត្រូវពាក់ម៉ាស់ដែរឬទេ?
- តើអ្វីទៅអាចជាផលប៉ះពាល់នៃការចាក់ថ្នាំបង្ការនេះ?
- ចុះប្រសិនបើខ្ញុំធ្លាប់កើតជម្ងឺ COVID-១៩ រួចហើយ?
- តើខ្ញុំគួរស្វែងរកព័ត៌មានដែលត្រឹមត្រូវបំផុតនៅកន្លែងណាដែរ?



តើវ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ មានសុវត្ថិភាពដែរឬទេ?

- ការពិចារណាលើសុវត្ថិភាពគឺជាផ្នែកសំខាន់បំផុតនៃការអនុម័តវ៉ាក់សាំងណាមួយ។
- ផលប៉ះពាល់ភាគច្រើនកើតឡើងក្នុងរយៈពេល ៦ សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងហើយ។ FDA ឬរដ្ឋបាលចំណីអាហារនិងឱសថនៃសហរដ្ឋអាមេរិក



ទាមទារការ

ត្រួតពិនិត្យសុវត្ថិភាពរយៈពេល ៨ សប្តាហ៍នៅពេលធ្វើតេស្តលើរាល់វ៉ាក់សាំងបង្ការជម្ងឺ COVID

តើវ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ មានសុវត្ថិភាពដែរឬទេ?

- ការត្រួតពិនិត្យលើសុវត្ថិភាពនឹងបន្តទៅពេលវ៉ាក់សាំងត្រូវបានចែកដល់សាធារណជន។
- ដើម
+ បីឱ្យប្រាកដថាវ៉ាក់សាំងណាមួយមានសុវត្ថិភាព រដ្ឋបាលចំណាយពេលវេលាជាច្រើនខែក្នុងការសាកល្បងសម្រាប់វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ នេះមានអ្នកចូលរួមដល់ទៅរាប់ពាន់នាក់។



តើវ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ នេះមានប្រសិទ្ធភាពប៉ុណ្ណាដែរ?

	Pfizer (BNT162b2)	Moderna (mRNA-1273)
ប្រសិទ្ធភាពជារួម	95% ការពារពី ការឆ្លងមេរោគ	94.1% ការពារពី ការឆ្លងមេរោគ

លទ្ធផលស្រដៀងគ្នាក្នុងចំណោមក្រុមផ្សេងៗគ្នា ដែលផ្អែកលើពូជសាសន៍និងអាយុ។

តើនណាខ្លះត្រូវបានរួមបញ្ចូលទៅក្នុងការសាកល្បងវ៉ាក់សាំងបង្ការជម្ងឺ COVID-១៩?

Pfizer (BNT162b2)

Moderna (mRNA-1273)

ចំនួនមនុស្សដែលបានចុះឈ្មោះ	ជាង ៤០.០០០ នាក់	ជាង ២៥.០០០ នាក់
ពូជសាសន៍និងជនជាតិនៃអ្នកដែលចូលរួម៖	• 30% ជាតិសាសន៍ចម្រុះ • 10% ជនជាតិស្បែកខ្មៅ • 13% ជនជាតិស្ពានីស	• 37% ជាតិសាសន៍ចម្រុះ • 10% ជនជាតិស្បែកខ្មៅ • 20% ជនជាតិស្ពានីស ឬឡាទីណូ
មនុស្សវ័យចំណាស់	45% មានអាយុ ៥៦-៨៥ ឆ្នាំ	23% មានអាយុលើសពី ៦៥ ឆ្នាំឡើងទៅ

ហេតុអ្វីយើងគួរជឿជាក់លើវ៉ាក់សាំងនេះ?

- រដ្ឋបាលចំណីអាហារនិងឱសថនៃសហរដ្ឋអាមេរិក
កំពុងប្រើប្រាស់ស្តង់ដារដែលតឹងរឹង
ដូចដែលបានប្រើអស់ជាច្រើនទសវត្សមកហើយ
- គ្មានជំហានណាមួយត្រូវបានរំលងឡើយ



ហេតុអ្វីយើងគួរជឿជាក់លើវ៉ាក់សាំងនេះ?

- គណៈកម្មការឯកទេសជំនាញដែលធ្វើការដោយឯករាជ្យចំនួនពីរកំពុងពិនិត្យមើលលទ្ធផល។
សមាជិកនៃគណៈកម្មាធិការទាំងនេះមិនលំអៀងរកផលប្រយោជន៍និងមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងណាមួយឡើយ។
- ក្រុមប្រឹក្សាលើថ្នាំបង្ការនិងផលិតផលជីវសាស្ត្រពាក់ព័ន្ធ (VRBPAC) ដែលផ្តល់អនុសាសន៍ដល់រដ្ឋបាលចំណីអាហារនិងឱសថនៃសហរដ្ឋអាមេរិក។
- ក្រុមប្រឹក្សាដែលផ្តល់យោបល់ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការ (ACIP) ដែលផ្តល់ការណែនាំដល់ មជ្ឈមណ្ឌលបង្ក្រាបនិងបង្ការជម្ងឺ។



តើ EUA គឺជាអ្វី ហើយតើវាមានសារៈសំខាន់អ្វីសម្រាប់ខ្ញុំ?

- ការអនុម័តអោយប្រើប្រាស់ជាបន្ទាន់ (EUA)
ចំពោះវ៉ាក់សាំងណាមួយគឺផ្អែកលើតម្រូវការប្រើប្រាស់វ៉ាក់សាំងយ៉ាងឆាប់រហ័សដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សក្នុងពេលមានអាសន្នផ្នែកសុខភាពសាធារណៈ។
- EUA
អាចជាដំណើរការខ្លីជាងធម្មតាមេនប៉ុន្តែគ្មានជំហានណាមួយត្រូវបានរំលងនៅក្នុងដំណើរការវាយតម្លៃលើសុវត្ថិភាពនោះទេ
- រដ្ឋបាលចំណីអាហារនិងឱសថនៃសហរដ្ឋអាមេរិកកំណត់ថាតើអត្ថប្រយោជន៍សក្តានុពលរបស់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យដែលអាចបណ្តាលមកពីវ៉ាក់សាំងនេះដែរឬទេ។
- ក្រុមប្រឹក្សាពីរដាច់ដោយឡែក (គឺ VRBPAC និង ACIP)
ក៏នឹងពិនិត្យមើលទិន្នន័យនិងផ្តល់នូវអនុសាសន៍ផងដែរ
- EUA មិនមានន័យថាការអនុម័តត្រូវបានផ្តល់ល្បឿនពេក ឬវ៉ាក់សាំងមិនមានសុវត្ថិភាពនោះទេ

តើវ៉ាក់សាំងនេះត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័សដោយរបៀបណា?

មូលហេតុចំបងដែលបណ្តាលឲ្យវ៉ាក់សាំងទាំងនេះ
ត្រូវបានបង្កើតឡើងលឿនជាងធម្មតារួមមាន៖

- នេះគឺជាកិច្ចខិតខំប្រឹងប្រែងបែបសកលដែលអ្នកវិទ្យាសាស្ត្រឈានមុខរបស់ពិភពលោកផ្ដោតលើកិច្ចការតែមួយ
- ការដែលមានធនធានដែលគ្មានដែនកំណត់ដូចជា (លុយ ចំណេះដឹង ការគាំទ្រពីប្រជាជន និងបច្ចេកវិទ្យា)
- ការដែលមាន




កុរុអ្នកស្ម័គ្រចិត្តជួយក្រុមមកពីគ្រប់មជ្ឈដ្ឋាននិងជនជាតិជាច្រើន ដែលបានចូលរួមក្នុងការសាក

វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ ដំបូងបង្អស់ចំនួនពីរ

វ៉ាក់សាំងទាំងពីរគឺប្រភេទ mRNA

- Pfizer (BNT162b2)
- Moderna (mRNA-1273)


វ៉ាក់សាំងទាំងនេះមិនមានមេរោគ COVID-១៩ នោះទេ



កត្តាដែលគួរឱ្យចាប់អារម្មណ៍៖
វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Moderna
ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិត
Kizzmekia Corbett, PHD



វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ ប្រភេទ mRNA



- បច្ចេកវិទ្យា mRNA គឺជាវ៉ាក់សាំងប្រភេទថ្មីមួយ ប៉ុន្តែគឺ ត្រូវបានសិក្សាអស់រយៈពេលជាងដប់ឆ្នាំមកហើយ ថាអាចជាវិធីព្យាបាលជំងឺ
- វ៉ាក់សាំង COVID-១៩ mRNA បញ្ជាក់ការបស់យើងពីរបៀបបង្កើតជុំប្រូតេអ៊ីនដែលគ្មានគ្រោះថ្នាក់។
- ជុំប្រូតេអ៊ីននេះគឺរកឃើញនៅលើផ្ទៃនៃមេរោគ COVID-១៩ តែម្តង។
- រាងកាយរបស់យើងដឹងថាប្រូតេអ៊ីននេះមិនគួរមាននៅក្នុងខ្លួនរបស់យើង ទេដូច្នេះវាក៏បង្កើតអង្គបដិបក្ខដែលនឹងចងចាំពីវិធីប្រយុទ្ធជាមួយនឹងជម្ងឺ COVID-១៩ និងត្រៀមរួចជាស្រាច់នៅពេលដែលយើងឆ្លងជម្ងឺនេះទៅថ្ងៃក្រោយ។

វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពក្នុងការការពារខ្ញុំចាប់ផ្តើមពីពេលណា និងរយៈពេលយូរប៉ុណ្ណាដែរ?

- វ៉ាក់សាំងប្រភេទទាំងពីរមានផ្តល់ជូនជាពីរដូស ឬពីរមូលផ្សេងគ្នា ដែលត្រូវចាក់រៀង ៣-៤ សប្តាហ៍ពីគ្នា (ប៉ុន្តែគឺមិនមានបញ្ហាអ្វីទេប្រសិនបើអ្នកចាក់មូលទី ២ ក្នុងរយៈពេល ៦ សប្តាហ៍បន្ទាប់ពីបានចាក់មូលទី ១ ហើយ)។
- ការការពារពេញលេញនឹងមានចាប់ពី ១-២ សប្តាហ៍បន្ទាប់ពីបានចាក់មូលទី ២ រួច។
- យើងនៅមិនទាន់ដឹងថាវ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពរយៈពេលយូរប៉ុណ្ណាទេ ចាប់ពីពេលដែលយើងចាក់វាចូលទៅក្នុងខ្លួន។ យើងនឹងយល់ដឹងកាន់តែច្បាស់ឡើងនៅពេលដែលចំណាយពេលកាន់តែច្រើនក្នុងការសិក្សាពីវ៉ាក់សាំងនេះ។
- អ្នកប្រហែលជាត្រូវចាក់វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ ជាទៀងទាត់នាពេលអនាគត (ដូចជាការចាក់ថ្នាំបង្ការជម្ងឺផ្លាសាយធំដែរ)។

តើខ្ញុំនៅតែត្រូវពាក់ម៉ាស់ដែរឬទេ?

ត្រូវហើយ!

ដូចគ្នានឹងវ៉ាក់សាំងដទៃទៀតដែរ ប្រជាជនមួយចំនួនធំ
ក្នុងសហគមន៍ត្រូវតែចាក់ថ្នាំ។ ការនេះនឹងបណ្តាលឱ្យអត្រាឆ្លងឆ្លង



តើខ្ញុំនឹងប្រឈមនឹងអ្វីខ្លះនៅពេលដែលខ្ញុំចាក់វ៉ាក់សាំងនេះ?

វ៉ាក់សាំងនេះមិនអាចធ្វើឱ្យអ្នកកើតនូវជម្ងឺ COVID-១៩ បានទេ!

- អ្នកអាចជួបប្រទះនឹងភាពមិនសូវល្អខ្លះក្នុងរយៈពេលខ្លីដូចជា៖ ការឈឺត្រង់កន្លែងចាក់ថ្នាំ អស់កម្លាំង ឬ ក្អកក្អាយ។
- ប្រតិកម្មទាំងនេះនឹងអាចកើតមានរយៈពេលពី ២៤-៤៨ ម៉ោងហើយច្រើនកើតឡើងបន្ទាប់ពីការចាក់លើកទី ២ រួច។
- ការដែលអ្នកមានប្រតិកម្មទាំងនេះមានន័យថារាងកាយរបស់អ្នកកំពុងធ្វើការហើយក្នុងការបង្កើតអង្គបដិបក្ខប្រាណ។
- ប្រតិកម្មទាំងនេះជាធម្មតានិងតែងតែអាចកើតមានឡើង។



តើវ៉ាក់សាំងនេះជួយការពារពីជម្ងឺថ្មីៗដែលអាចក្លាយពីមេរោគនេះដែរឬទេ?

វ៉ាក់សាំងជួយការពារពីជម្ងឺថ្មីៗដែលអាចក្លាយពីមេរោគបាន

- ការធ្វើតេស្តដំបូងៗបានបង្ហាញថាទាំងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer និងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Moderna ហាក់ដូចជាមានប្រសិទ្ធភាពប្រឆាំងនឹងទម្រង់ថ្មីៗនៃជម្ងឺ COVID-១៩។
- អ្នកវិទ្យាសាស្ត្រនឹងបន្តសិក្សាអំពីវ៉ាក់សាំងទាំងអស់ដើម្បីប្រាកដថាថ្នាំទាំងនេះមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងទម្រង់ថ្មីៗ។



តើខ្ញុំនឹងប្រឈមនឹងអ្វីខ្លះនៅពេលដែលខ្ញុំចាក់វ៉ាក់សាំងនេះ?

- អ្នកត្រូវចាក់មូលទី ២

នៃវ៉ាក់សាំងនេះ ពីព្រោះវ៉ាក់សាំងនឹងមិនផ្តល់ការការពារពេញលេញដល់អ្នកទេប្រសិនបើអ្នកទទួលបានតែមួយមូល។

- គឺជាការសំខាន់ណាស់ដែលមូលទី ២ ដែលអ្នកចាក់គឺជាប្រភេទឬម៉ាកតែមួយនឹងមូលទីមួយដែលអ្នកបានទទួល។

- អ្នកមិនគួរទៅចាក់វ៉ាក់សាំងណាមួយផ្សេងទៀតនោះឡើយ (ដូចជាសម្រាប់បង្ការជំងឺផ្តាសាយ ឬជំងឺរើម) រយៈពេល ១៤ ថ្ងៃមុន និងក្រោយពេលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ រួច។



សំណួរសំខាន់ៗផ្សេងទៀត

ចុះប្រសិនបើខ្ញុំកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន?

- ទិន្នន័យស្តីអំពីសុវត្ថិភាពនៃការចាក់វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ ដល់អ្នកដែលកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន នៅមានកំណត់៖
 - វ៉ាក់សាំងប្រភេទ mRNA
មិនត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់ទារកដែលបៅទឹកដោះនោះទេ។
- មានការគ្រោងទុកធ្វើការសិក្សាអំពីផលប៉ះពាល់នៃវ៉ាក់សាំងលើអ្នកដែលកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន។
- សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីហានិភ័យនៃការប្រឈមនឹងជំងឺ និងហានិភ័យ ឬអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង។



សំណួរសំខាន់ៗផ្សេងទៀត

តើកុមារអាចទៅចាក់វ៉ាក់សាំងនេះនៅពេលណាដែរ?

- ចាំបាច់ត្រូវមានការវាស់វែងលើសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងសម្រាប់ក្រុមនីមួយៗដែលបែងចែកតាមអាយុ។
- ការធ្វើតេស្តលើវ៉ាក់សាំងមិនទាន់បានចាប់ផ្តើមសម្រាប់ទារកក្មេងដែលទើបចេះដើរតេះតះអាយុ ១-៣ ឆ្នាំ ឬក្មេងតូចៗ នៅឡើយទេ។
- ក្រុមហ៊ុន Pfizer បានចាប់ផ្តើមធ្វើតេស្តលើកុមារអាយុលើសពី ១២ ឆ្នាំឡើងទៅ នៅខែតុលាឆ្នាំ ២០២០។ ក្រុមហ៊ុន Moderna បានចាប់ផ្តើមធ្វើតេស្តលើកុមារ និងយុវវ័យអាយុពី ១២-១៧ ឆ្នាំនៅខែធ្នូឆ្នាំ ២០២០។
- ក្នុងពេលបច្ចុប្បន្នមើលទៅគឺមិនទំនងថាវ៉ាក់សាំងនឹងត្រូវបានត្រៀមនិងផ្តល់ជូនដល់កុមារមុនពេលចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់នេះនៅខែសីហានោះទេ។



ករណីពិសេស

ចុះប្រសិនបើខ្ញុំធ្លាប់កើតជម្ងឺ COVID-១៩ រួចហើយ?

- អ្នកអាចទៅចាក់វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩ បានដោយសុវត្ថិភាព ទោះបីអ្នកធ្លាប់កើតជម្ងឺ COVID-១៩ រួចហើយក៏ដោយ (ប៉ុន្តែអ្នកគួរតែរង់ចាំរហូតដល់អ្នកបានជាសះស្បើយសិន)។
- ទោះបីជាអ្នកធ្លាប់កើតជម្ងឺ COVID-១៩ រួចហើយក៏ដោយ គឺជាការចាំបាច់ណាស់ដែលអ្នកគួរទៅចាក់ថ្នាំបង្ការ។ វាអាចផ្តល់ឱ្យអ្នកនូវការការពារបានយូរ ឬការការពារដែលប្រសើរជាងមុនពីជម្ងឺនេះ។
- ទោះបីជាអ្នកមានអង្គបដិបក្ខកាលពីពេលឈឺក៏ដោយ អ្នកនៅតែគួរចាក់វ៉ាក់សាំងបង្ការជម្ងឺ COVID-១៩។
- ប្រសិនបើរោគសញ្ញា COVID-១៩ របស់អ្នកត្រូវបានព្យាបាលដោយអង្គបដិបក្ខប្រាណ monoclonal ឬ convalescent ប្លាស្មា ដែលជាផលិតផលធ្វើពីឈាមបរិច្ចាគពីអ្នកដែលបានជាសះស្បើយពីជម្ងឺនេះរួចហើយ អ្នកគួរតែរង់ចាំ ៩០ ថ្ងៃមុននឹងទៅចាក់វ៉ាក់សាំង។



តើខ្ញុំគួរស្វែងរកព័ត៌មានដែលត្រឹមត្រូវបំផុតនៅកន្លែងណាដែរ?

គឺជាការសំខាន់ណាស់ដែលអ្នកទទួលព័ត៌មានពីប្រភពដែលអាចជឿទុកចិត្តបានដូចជា
(មជ្ឈមណ្ឌលបង្ក្រាបនិងបង្ការជំងឺ, AMDA -

ដែលជាសង្គមសម្រាប់ការព្យាបាលក្រោយពេលជាពីជំងឺធ្ងន់ធ្ងរនិងការព្យាបាលដែលត្រូវប្រើរយៈពេល
យូរ, នាយកដ្ឋានវេជ្ជសាស្ត្រ និងអ្នកផ្តល់សេវាវេជ្ជសាស្ត្រ)។

បណ្តាញសង្គមពេញទៅដោយព័ត៌មានមិនពិតនិងទស្សនៈដែលផ្អែកលើព័ត៌មានដែលមិនពិតផងដែរ
។

ប្រភពព័ត៌មានដែលត្រូវបានណែនាំ៖

- មន្ទីរសុខាភិបាលនិងសេវាមនុស្សនៃទីក្រុងឡងប៊ិច
- ក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា
- មជ្ឈមណ្ឌលបង្ក្រាបនិងបង្ការជំងឺ

របៀបចុះឈ្មោះដើម្បីទទួលការជូនដំណឹងអំពីការណាត់ជួប

ខ្សែទូរសព្ទរបស់ខោនធី LA សម្រាប់កំណត់ពេលណាត់ជួបទៅចាក់វ៉ាក់សាំងបង្ការជម្ងឺ
COVID-១៩៖ (៨៣៣) ៥៤០-០៤៧៣

- publichealth.lacounty.gov

ប្រព័ន្ធជូនដំណឹង និងខ្សែទូរសព្ទបន្ទាន់នៃទីក្រុងឡងប៊ិច

- longbeach.gov/vaxlb
- (៥៦២) ៥៧០-៤៦៣៦
 - សូមមេត្តាចុចប៊ូតុងលេខ ៦ ដើម្បីកំណត់ពេលការណាត់ជួបទៅចាក់វ៉ាក់សាំង

វ៉ាក់សាំងគឺជាគន្លឹះចម្បងក្នុងការបង្ក្រាបជម្ងឺរាតត្បាត COVID-១៩

មនុស្សគ្រប់គ្នាត្រូវបំពេញតួនាទីរបស់
ខ្លួនហើយទៅចាក់វ៉ាក់សាំង
ដើម្បីយើងអាចឆ្ពោះត្រឡប់ទៅរកជីវិតធម្មតាវិញ



Thank you



LONG BEACH
DEPARTMENT OF HEALTH
AND HUMAN SERVICES